

ការផលិតវីដេអូខ្លាតខ្លីអំពីភាពជោគជ័យនៃការអនុវត្តគម្រោង

ការគ្រប់គ្រងសហគមន៍ព្រៃឈើព្រៃជាំស្មាច់ឆ្ពោះទៅរកអដបូក ដែលមានឈ្មោះជាភាសាអង់គ្លេសថា
Prey Choam Smach Community Forestry Management towards REDD+ “PCS-CFMTR+”

ក្រោមជំនួយថវិកាពី UNDP-GEF SGP

អនុវត្តគម្រោងដោយគណៈកម្មការសហគមន៍ព្រៃឈើព្រៃជាំស្មាច់

លក្ខខណ្ឌការងារ

១. គោលបំណងនៃការផលិតវីដេអូ

គោលបំណងនៃការផលិតវីដេអូនេះ គឺដើម្បីផ្សព្វផ្សាយដល់សហគមន៍អំពីភាពជោគជ័យរបស់
គម្រោង ការគ្រប់គ្រងសហគមន៍ព្រៃឈើព្រៃជាំស្មាច់ឆ្ពោះទៅរកអដបូក ត្រូវបានអនុវត្តអស់រយៈពេល
២៤ខែរួចមក។

២. សាវតា

២.១. អ្នកអនុវត្តគម្រោង៖ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើព្រៃជាំស្មាច់ ជាអង្គការ
សហគមន៍មូលដ្ឋានដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ ដោយប្រជាសហគមន៍ ក្រោមការសម្រប
សម្រួលរបស់ អង្គការ RPPFD។ ចាប់ពីឆ្នាំ២០០៩ រហូតមកទល់បច្ចុប្បន្ននេះ ត្រូវបានជួយគាំទ្រ
ដោយអង្គការម្តប់បៃតង។ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើព្រៃជាំស្មាច់នេះ ត្រូវបានបង្កើត
ឡើងដើម្បីគ្រប់គ្រងសកម្មភាពអភិរក្សធនធានធម្មជាតិ មានព្រៃឈើ និងសត្វព្រៃជាដើម នៅស្រុក
សណ្តាន់ ខេត្តកំពង់ធំ ឱ្យមានការអភិវឌ្ឍរីកចម្រើន ព្រមទាំងការប្រើប្រាស់ដោយមាននិរន្តរភាពផងដែរ។
លើសពីនេះទៅទៀត គណៈកម្មការនេះក៏មានភារៈកិច្ចចូលរួមចំណែកធ្វើ សកម្មភាពអភិវឌ្ឍន៍ផ្សេងៗ
នៅក្នុងសហគមន៍ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុម ប្រឹក្សាយុវជន និង ស្ថាប័ន
ដៃគូនានាដែលពាក់ព័ន្ធ។

ក្រោមការសម្របសម្រួលរបស់អង្គការម្តប់បៃតង នៅឆ្នាំ២០១៥ សហគមន៍ព្រៃឈើព្រៃជាំស្មាច់
បានបង្កើតគម្រោងមួយដែលមានឈ្មោះថា ការគ្រប់គ្រងសហគមន៍ព្រៃឈើព្រៃជាំស្មាច់ឆ្ពោះទៅរកអដ
បូក (Prey Choam Smach Community Forestry Management towards REDD+ “PCS-CFMTR+”)។
សហគមន៍ព្រៃឈើព្រៃជាំស្មាច់ បានដាក់សំណើគម្រោងនោះ ទៅអង្គការ UNDP និងទទួលបាននូវ
មូលនិធិសម្រាប់អនុវត្តគម្រោងនេះចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី៣១ ខែកក្កដា
ឆ្នាំ២០១៧។

២.២. សេចក្តីអត្ថាធិប្បាយអំពីគម្រោង

ឈ្មោះគំរោង: ការគ្រប់គ្រងសហគមន៍ព្រៃឈើព្រៃជាំស្មាច់ឆ្ពោះទៅរកដេបូក (Prey Choam Smach Community Forestry Management towards REDD+ “PCS-CFMTR+”)

ទីតាំងគំរោង: ភូមិទំអរ ឃុំទំរឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំ

រយៈពេលអនុវត្តគំរោង: ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៥ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៧

គោលបំណងនៃគម្រោង: ផ្ទៃដីព្រៃសហគមន៍ព្រៃជាំស្មាច់ដែលមានទំហំ ១,៤៤៦ ហិកតា ត្រូវបានប្រើប្រាស់ និងគ្រប់គ្រងប្រកបដោយនិរន្តរភាពដើម្បីត្រៀមខ្លួនចូលរួមអនុវត្តកម្មវិធីដេបូកនៅពេលអនាគត

គោលបំណងជាក់លាក់:

១. គណៈកម្មការ អ្នកពាក់ព័ន្ធ និងសមាជិកសហគមន៍ព្រៃឈើចំនួន ៧០% មានការយល់ដឹងពីកម្មវិធីដេបូក និងចូលរួមអភិរក្សព្រៃសហគមន៍កាន់តែមានប្រសិទ្ធភាពនៅពាក់កណ្តាលឆ្នាំ២០១៧។
២. សមាជិកសហគមន៍ចំនួន ១៣២ គ្រួសារដែលមានប្រជាជនសរុបចំនួន១,២២១ (ស្រី៥៩៩) ក្នុងតំបន់គោលដៅ មានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រង និងប្រើប្រាស់ដីព្រៃសហគមន៍ចំនួន ១,៤៤៦ ហិកតា ប្រកបដោយនិរន្តរភាព។
៣. កសិករក្រីក្រជាសមាជិកសហគមន៍ចំនួន ២០គ្រួសារ មានជីវភាពកាន់តែល្អប្រសើរតាមរយៈក្រុមសន្សំ ការធ្វើកសិកម្មតាមបច្ចេកទេស និងប្រើប្រាស់អនុផលព្រៃឈើប្រកបដោយនិរន្តរភាព។

៣. សេចក្តីអត្ថាធិប្បាយអំពីការងារ

៣.១. ទំហំការងារ

ទំហំនៃការផលិតវីដេអូខ្នាតខ្លី របស់គម្រោងនេះ ត្រូវបានកំណត់ដូចខាងក្រោម ហើយបេក្ខជនដែលទទួលបានជោគជ័យក្នុងការដេញថ្លៃ ត្រូវបំពេញឱ្យបាន៖

- សហការជាមួយគណៈកម្មការសហគមន៍និង ក្រុមការងារអង្គការម្តប់បៃតង ដើម្បីសរសេរជាអត្ថបទកម្រងរឿង អំពីភាពជោគជ័យរបស់ការគ្រប់គ្រងគម្រោងនៃសហគមន៍ព្រៃឈើព្រៃជាំស្មាច់ឆ្ពោះទៅរកដេបូក

- ចុះថតនិងសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធគម្រោង (អាជ្ញាធរភូមិ ឃុំដែលពាក់ព័ន្ធ មន្ទីរជំនាញ នាយកប្រតិបត្តិអង្គការម្លប់បៃតង) និងសហគមន៍នៅតំបន់គោលដៅក្នុងសហគមន៍ព្រៃឈើព្រៃជាំស្មាច់ ស្ថិតនៅភូមិទំអរ ឃុំទំរឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
- បញ្ចូល subtitle ជាភាសាអង់គ្លេស ដោយមានការសហការណ៍ជាមួយក្រុមការងារម្លប់បៃតង។
- ផលិតជាវីដេអូពីភាពជោគជ័យរបស់គម្រោងដែលមានរយៈពេលមិនលើសពី១០នាទី។

៣.២. ផលសម្រេចរបស់ការងារ

បេក្ខជនដែលទទួលបានជោគជ័យក្នុងការដេញថ្លៃត្រូវធ្វើឱ្យបាននូវផលសម្រេចដូចខាងក្រោម

- ផែនការការងារលម្អិតសម្រាប់ការផលិតវីដេអូដែលនឹងត្រូវដាក់ជូនទៅគណៈកម្មការសហគមន៍ក្រោមការសម្របសម្រួលពីមន្ត្រីជំនួយការពីអង្គការម្លប់បៃតងដើម្បីពិភាក្សានិងសម្រេច
- វិធីសាស្ត្រក្នុងការផលិត ការសម្ភាសន៍ ការតំឡើងសំឡេង និងការដាក់subtitle ជាភាសាអង់គ្លេស
- ខ្សែវីដេអូសម្រេច រយៈពេលមិនលើសពី១០នាទី ឯកសារជា soft copy និង DVD ចំនួន៥ ត្រូវប្រគល់មកគណៈកម្មការសហគមន៍/ក្រុមការងារអង្គការម្លប់បៃតង

៣.៣. កាលបរិច្ឆេទការងារ

ការផលិតខ្សែវីដេអូខ្នាតខ្លីនេះ ត្រូវធ្វើឡើងយ៉ាងយូរបំផុតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ហើយត្រូវ បញ្ចប់យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។

៣.៤. ថ្លៃទូទាត់សេវាកម្ម

បេក្ខជនត្រូវប៉ាន់ប្រមាណពីតំលៃសរុបសម្រាប់ការងារនេះ ហើយត្រូវដាក់ជូននៅក្នុងសំណើដេញថ្លៃ។ ការដេញថ្លៃមួយនឹងត្រូវធ្វើឡើងចំពោះបេក្ខជនទាំងឡាយណាដែលបានឆ្លងផុតការសំរិតសំរាំង។

៤. គុណវឌ្ឍិរបស់បេក្ខជន

បេក្ខជនដែលចង់ដេញថ្លៃការងារនេះត្រូវមានគុណសម្បត្តិដូចខាងក្រោម៖

- បទពិសោធន៍ក្នុងការផលិតវីដេអូ

- មានចំណេះដឹងនិងជំនាញក្នុងការសរសេរអត្ថបទវីដេអូ
- មានបទពិសោធក្នុងការចុះសម្ភាសន៍ជាមួយអង្គការក្រៅរដ្ឋាភិបាល និងអង្គការសហគមន៍មូលដ្ឋាន។

៥. ការបញ្ជាក់ពីចំណាប់អារម្មណ៍

បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ដេញថ្លៃអនុវត្តការងារនេះ ត្រូវដាក់ជូននូវឯកសារសំណើដេញថ្លៃលម្អិតដែលមានបង្ហាញពីគុណសម្បត្តិរបស់បេក្ខជន វិធីសាស្ត្រនៃការផលិត និងកាលវិភាគការងារ ទៅការិយាល័យកណ្តាលអង្គការម្លប់បៃតង/សហគមន៍ព្រៃឈើព្រៃជាំស្មាច់យ៉ាងយឺត បំផុតត្រឹមម៉ោង ប្រាំរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧។

ឈ្មោះអ្នកដែលត្រូវទាក់ទង: លោក គ្រី បូរី ឬ លោក នួន ហាក់
 អាស័យដ្ឋាន: ភូមិទំអរ ឃុំទំរឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ឬ ការិយាល័យអង្គការម្លប់បៃតង
 ទូរស័ព្ទ: 085-548-971 ឬ 012-577-939 ឬ 012-419-877 ឬ 092-953-898
 Email: pocfmli2ktmlup@gmail.com ឬ dicmlup@gmail.com ឬ poercm@gmail.com